អគ្គនាយភដ្ឋានគយនិទរដ្ឋាភរភម្ពុជា

ແຍງິຍສຳລະຮູແພອລະອາສ່ສູອງຍຸຕໍ່ສູນາຜູ້ສຸສາ

គម្រោងអាស៊ីគ្លូដា

កំណែ. **៤**. ២. ២២

របៀមនាញយកឯកសារ និอដំឡើខកម្មទីនីភ្លុខក្ខុំព្យូន័រ

ຍາສື່ສາ:

9. ແຮງຮອນເຂາສາອຸຮູດ້ອະລະຊີສຸສາ	3
២. ສສູອົສິງຮູດໍລູເຄລຸ້ສຸລຳ ASYCUDA System	4
២.໑ សຸຍស្វាគមន៍មគគាន់ប្រព័ន្ធស្វ័យប្រទត្តិគម្ថនិត្ថន័យគយ	5
២.២ ແຮງຮເຊິ່ງຊາຍເຊຍສາຄລໍເສງອງສຸອງຮູດສູ	5
២.៣ ສາເອຸນເງຍິງຊາສ່ຍຊຸລານັບບໍລິສຄາເ	6
២.៤ ເຂີ້ຍງິເອຼືອກເຫຼາສ່ຽງເພອສຸຂສອງສ່	7

9. ແຮງຮອຸນເສງສາສຸ່ງຮູດສູນສຸ້ສຸສາ

ສ. ອຸຍເພື່ສຮູອິສິ Firefox Browser ເລ່ເພີ່ເສງສູວ່ສຸໍດຸງູູລໍາ



ອ. ເອິສສຮູອົຍິ Firefox Brow___

) awweb.customs.gov.kh សូមវាយបញ្ចូលនូវអាសយដ្ឋាន		⊽ (C	Q. Searc	h	☆	à 🛡	∔ ก	ø	
ទោះអគ្គនាយអដ្ឋានគយនិទះដ្ឋាអះអង្គុខា »	ទ្រព័ន្ធស្វ័ Automated	<mark>យម្រទផ្តិ</mark> អន្ទភិន្ល័យគយ ASYCI J System for Customs Data	UDA	3:52:17 PM			=		
ប្រព័ន្ធអាស៊ីគូដា ASYCUDA		តាមដានស្ថានភាពប្រព្រឹត្តកម្មប្រ	តើវេទន៍គ	យក្នុងប្រព័ន្ធអាស៊ីគូដា C	heck SAD				
ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ(អាស៊ីគូជា) Automated System for Customs Data - Cambodia	លេះ	រអត្តសញ្ញាណកម្មសារពើពន្ធប្រតិវេទករ	កាលបរី	ច្នេទ លេះ	ខយោងប្រតិវ	ទៃករ	٩		
	អត្រាប្តូរ	ប៊្រាក់ Exchange Rate		25/12/2015	🔒 Print	XLS 🖈	Word Word		
a	No	Currency	Unit	Exchange Rate	Unit	Exchan	je Rate		
សេចក្តប្រកាស Announcement	1	🚰 Australian Dollar	1 USD	1.3978 AUD	1 AUD	2897	5000 KHR		
សេចក្តីជួនដំណឹង	3	🛃 Canadian Dollar	1 USD	1.3877 CAD	1 CAD	2918	5000 KHR		
ក្រុមការងារគរម្រោងជាតិអាស៊ីគុជានៃអគ្គនាយកដ្ឋានគយនិងរដ្ឋា	4	🚟 China Yuan Renminbi	1 USD	6.4490 CNY	1 CNY	628	0000 KHR		
សូមជម្រាបថា ដេម្បីបើវក្សាសុវត្ថភាពប្រពន្ធ សូមអ្នកប្រើប្រាស់មេត្តាផ្លាស់ប្តូរលេខស Read more	5	🔤 China in Hong Kong	1 USD	6.5323 CNH	1 CNH	620	0000 KHR		
Friday 13 November 2015	6	Euro (European Union)	1 USD	0.9186 EUR	1 EUR	4409	0000 KHR		
•	7	🚰 Hong kong Dollar	1 USD	7.7143 HKD	1 HKD	525	0000 KHR		
								and the second se	

បន្ទាប់ពីបើកកម្មវិធី Firefox Browser រួចមកស្ងមធ្វើតាមដូចខាងក្រោម÷

- វាយបញ្ចូលនូវ <u>http://awweb.customs.gov.kh</u> ទៅក្នុងរបារអាសយដ្ឋានរបស់កម្មវិធីរុករក
 - ចុចលើរូបភាព ASYCUDA **ថ្រូព័ន្ធអាស៊ីឝ៊ីដា** | ASYCUDA

ស្វូ<mark>មមញ្ញារន់</mark>÷ លោកអ្នកអាចទទួលបានន្លូវផលប្រយោជន៍ជាច្រើនពីទំព័របណ្តាញរបស់អាស៊ីគ្លូដា ÷ សេចក្តីជ្វូនដំណឹង,តាមដានស្ថានភាពប្រព្រឹត្តកម្មប្រតិវេទន៍គយក្នុងប្រព័ន្ធ និងជាពិសេសអត្រាប្តូរប្រាក់។

-

២. ភម្ភទិឌីរួមព័ន្ធអាស៊ីឝុជា | ASYCUDA System

បន្ទាប់ពីចុចលើរូបតំណាង ប្រព័ន្ធអាស៊ីគ្លូដា | ASYCUDA រួចមក



ស្ងូមរង់ចាំមួយសន្ទុះ វានឹងទាញយកឯកសារពីម៉ាស៊ីនបម្រើមកដាក់លើកុំព្យូទ័រលោកអ្នក បន្ទាប់មកវា នឹងបង្ហាញផ្ទាំងកម្មវិធីអាស៊ីគ្វុជាមួយមក រួចតម្រវឲ្យលោកអ្នកវាយបញ្ចូលឈ្មោះអ្នកប្រើ និងលេខសម្ងាត់។



- ឈ្មោះអ្នកប្រើ : ratha

- លេខក្លុដសម្ងាត់: xxxxx

សຸຮບຄຸກກໍເບີ້សີ້ຂວາອາເບເນອນອູກສໍຮິລເສີ້ຍເສື້ອ ເອກະເບິດ້ອິສິລແອ່ຕົ້ນສຸດຄິນສຸດີເມື່ອເຊີ່ມີກໍ່ແອນ



4

២.១ សុមស្វាគមន៍មគគាន់ប្រព័ន្ធស្វ័យប្រទត្តិគម្មនិត្ថន័យគយ

បន្ទាប់ពីលោកអ្នកវាយឈ្មោះអ្នកប្រើ និងលេខសម្ងាត់ត្រឹមត្រូវ វានឹងបង្ហាញដូចរូបភាពខាងក្រោម÷



២.២ ແຍງິບເງບິງຊາຍອອນສາຄລໍ່ເສງອງສຸອງບຸດໍລູ



- **ភម្ភូទិ៍ឌ៌** Finder: លោកអ្នកអាចប្រើរបារស្វែងរកប្រតិវេទន៍តាមរបៀបកាត់នេះបាន។

- **ភម្ភទិឌីអ៊ីថែឆលៈ** យើងអាចផ្ញើអ៊ីម៉ែលទៅកាន់គ្នាទៅវិញទៅមកបាន ដោយគ្រាន់តែវាយបញ្ចូលឈ្មោះ គណនីអ្នកប្រើប្រាស់ឲ្យបានត្រឹមត្រូវ រួចបញ្ចូលខ្លឹមសារអត្ថបទ។

- **ភម្ភទិឌីមណ្ណាល័យឯភសារ:** ជាបណ្ដុំឯកសារដែលយើងប្រើប្រាស់ សម្រាប់ស្វែងរកប្រតិវេទន៍ បង្កើតបែបបទបញ្ចេញទំនិញពីគយ និងផ្លាស់ប្ដូរលេខសម្ងាត់អ្នកប្រើប្រាស់។

- **ទុំនុយចិនភម្ភទិនី:** វាជាប៊ូតុងចាកចេញពីកម្មវិធី នៅពេលដែលយើងឈប់ប្រើប្រាស់។



ພ. ຓ ສາເອຼ ໜເງຍິງຄູາສ່ອຊຊາໜ້ອຍສະຄາເ

ដូចរូបភាពបង្ហាញខាងលើ យើងខ្ញុំស្ងូមបង្ហាញដំបូង សម្រាប់ធ្វើការផ្លាស់ប្តូរលេខសម្ងាត់ ជាធម្មតាបន្ទាប់ពី លោកអ្នកបានចុះឈ្មោះក្រុមហ៊ុន និងឈ្មោះអ្នកប្រើប្រាស់ នៅក្នុងប្រព័ន្ធអាស៊ីគូដារួចមក យើងចាំបាច់ត្រូវធ្វើ ការផ្លាស់ប្តូរលេខសម្ងាត់ ដែលក្រុមការងារអាស៊ីគូដាបានផ្តល់ឲ្យជាលក្ខណរួមមួយ ដូច្នេះយើងត្រូវផ្លាស់ប្តូរវា ឲ្យមកជារបស់ផ្ទាល់ខ្លួនយើងវិញ ជៀសវាងអ្នកដទៃយកទៅប្រកាសបែបបទបញ្ចេញទំនិញពីគយដោយ យថាហេតុ ធ្វើឲ្យក្រុមហ៊ុនទទួលរងការចោតប្រកាន់។

ស្ងូមចុច Mouse ខាងស្តាំលើរូប **My Profile** → ជ្រើសពាក្យ **Update**



វានឹងបង្ហាញផ្ទាំងមួយថ្មីផ្សេងទៀត ដើម្បីឲ្យយើងធ្វើការផ្លាស់ប្តូរនូវលេខសម្ងាត់ថ្មី។

C 🕜		100 %
User authenticatio	n	
New password		💶 🛌 បញ្ចូលលេខសម្ងាត់ថ្មី
Re-enter password		
Certificate		- · · ·
User biometrics		
Photo Id	Signature	Voice pattern
		No voice recorded yet.
20	1	9
Eye iris		
	ពាំងមេលទេសលោ	1
<u>ت</u> و	Min grado to git	

ສຸຮຮູຮເນື້ອຼຳ້ອ Authentication ເຂື້ອງິສາຍອອການເພອສອກສ່ອຼິ່ສ

សម្រាប់រូបភាពខាងលើបានបង្ហាញ ដូច្នេះសូមវាយបញ្ចូលនូវលេខក្ខុដសម្ងាត់ថ្មីនៅត្រង់ប្រអប់ដូចខាងក្រោម

- New Password: xxxxxxx
- Re-enter Password: xxxxxxx

បន្ទាប់ពីវាយបញ្ចូលន្ធូវលេខសម្ងាត់រួចរាល់ហើយ ស្ងូមចុចលើរូបភ្នែក 💽 ដើម្បីផ្ទៀងផ្ទាត់នៅលេខ សម្ងាត់ក្នុងប្រអប់ខាងលើ និងខាងក្រោមថាតើវាដូចគ្នាដែរឬទេ ? បើសិនជាវាមិនដូចគ្នា នោះប្រព័ន្ធមិន អនុញ្ញាតឲ្យដំណើរការបន្តឡើយ។ ស្ងូមចុចលើរូប 💽 ដើម្បីបញ្ជូនលេខសម្ងាត់ទៅកាន់ម៉ាស៊ីនបម្រើ។



សូមវាយបញ្ចូលលេខសម្ងាត់ចាស់ រួចចុចលើសញ្ញាធីក



ចុចសញ្ញាធីក ដើម្បីបញ្ចប់ការប្តូរលេខសម្ងាត់

<mark>សំគាល់÷</mark> មន្តាម់ពីលោកអ្នកធ្វើការដ្លាស់ម្តូរលេខសម្ងាត់រួចមក សូមកុំធ្វើការសាកល្ប១ចុលម្រើត្រាស់ខាមួយលេខ សម្ងាត់ចាស់ ព្រោះម្រព័ន្ធមិនអនុញ្ញាតឲ្យចុលម្រើត្រាស់ឡើយទ

<u> ୬ ୫୩୩ନ ଲୋ</u>